

昭和 60 年度言語研修
カンボジア語テキスト 3

カンボジア(クメール)語入門

—単語と練習—

坂本 恭章 編

東京外国語大学
アジア・アフリカ言語文化研究所
1985

単語と練習

第二課

私	khɲom	食う	sii
彼	koet	開ける	baek
彼女	koet	飼う	ceŋciɛn
これ	nih	読む	ʔaan
それ	nuh	勉強する、習う	riɛn
あれ	nuh	閉める	bət
猫	chmaa	好む	cool cət
魚	trɛi	歩く	dae
窓	boŋʔuoc	行く	təw
本	siəwphèw	尽きる	ʔoh
クメール	khmae	怒る	khəŋ
言語	phèəsaa	叩く	vèai, vai
教科書	siəwphèw riɛn	死ぬ	slap
人	mòonuh	三	bəi
女性	srei	大きい	thom
国	srok	小さい	tooc
たくさん	craen	良い	lʔoo
非常に	nah	綺麗な	lʔoo
～た	-haei	太っている	thoət
(否定)	mun - tèe	痩せている	skòom

2-1

父	ʔəwpuk	子供	kmeerj
母	mdaai	青年	kamlɔh
子	koon	青年 (女性)	krɔomom
男	proh	牛	kòo

女	srəj	水牛	krɔɔbɛi
息子	koon proh	馬	sɛh
娘	koon srəi	犬	chkae
捕える	cap	恐れる	khlaac
探す	ròk	売る	lwòk
愛する	sroolap	買う	tèn
嫌う	sʔop		

- a. 猫が魚を食べる。
b. (日本語で意味を言う)

2-2

黒い	khmaw	乱暴な	kaac
白い	sɔɔ	おとなしい	sloot
醜い	ʔaakrok	悪い	ʔaakrok

- a. 小さい猫が大きい魚を食べる。
b. (日本語で意味を言う)

2-3

私達	jèŋ	あなた	nèək
彼、彼女	koət	あなた	nèŋ
彼、彼女	vèe	あなた	lòk
先生	kruu	あなた	lòk srəi

- a. 猫が魚を食べた。
b. 猫が食べた魚
c. 魚を食べた猫

2-4

書く	sɔɔsee	本	siəwphèw
読む	ʔaan	シャツ	ʔaaw
着る	pèək	ズボン	khao
穿く	sliək	サンボット	sompwòt

脱ぐ doh
縫う dee

靴 sbaek cèəŋ
靴下 sraom cèəŋ

- a. 猫が魚を食べた。
b. 魚は猫が食べた。

2-5

しかし pontae
料理 ?aahaa
言語 phèəsa
日本 capon
カンボジア khmae
タイ siəm
書く soossee
話す niijèei
作る thvèe

好む cool cət
習う riən
教える boŋriən
欲する cəŋ -
知る dəŋ
やめる chòp
始める cap phdaem
練習する hat
忘れる phlèc

- a. 猫は魚を食べるのを好む。
b. しかし、私は好まない。

2-6

- a. 私はカンボジア料理を作るのが好きだ。
b. しかし、彼女はタイ料理を食べるのが好きだ。

2-7

- a. 私はカンボジア料理を作るのが好きだ。
b. カンボジア料理を作るのは私が好きだ。タイ料理を作るのは彼女が好きだ。

第三課

水牛	krɔɔbei	おいしい	chɯŋaŋ
酒	sraa	真実だ	mɛɛn
コーヒー	kaafee	一緒に	cèə muoi knèə
兄弟	bɔɔŋ	誰	nèk naa
水	tuk	何	?əvei
米	?ɔŋkɔɔ	～か～	rɯɯ
飯	baai	～か	rɯɯ tèe
料理	?aahaa	～か	tèe
昨日	msəl mən	～か	rɯɯ
盗む	luoc	はい	baat
食べる・飲む	piisaa	はい	caah
食べる・飲む	tòɔtuol tèen	いいえ	tèe
食べる・飲む	nam	もう～したか	rɯɯ nèw
飲む	phək	未だ～でない	mun tòen - tèe
愛する	sroɔlan	未だ	nèw laei
来る	mòck	未だ	nèw tae -
止める	lèɛŋ	～た	baan -
たすける	cuoi	～てもいい	kɔɔ baan
(複数)	khlah	～してください	phooŋ

3-1

人	mòɔnuh	知っている	skoəl
夫	pdəi	養う・飼う	cencien
妻	pròɔpwòn	盗む	luoc
家	phtèeh	叩く	vèei, vai

- a. 魚は牛が食べますか。
 b. いいえ、食べません。
 a. では、何が食べますか。
 b. 猫が食べます。

3-2

熱い	kdaw	スープ	somloo
冷たい	troʔcɛək	薬	thnam
甘い	phʔaem	お茶	tuk tae
苦い	lviin	お菓子	nòm

- a. おいしいお菓子を食べませんか。
 b. はい、食べます。
 a. 本当に食べるのですか。
 b. ええ、本当です。

3-3

忘れる	phlèc	欲する	cɔŋ
止める	lɛɛŋ	敢えて～する	hèən

- a. コーヒーを飲むのは好きですか。
 b. いいえ、でもお酒を飲むのは好きです。

3-4

で、あなたは? coh nɛək vuŋ

- a. (質問する)
 b. (答える。それから、「で、あなたは?」と尋ねる)
 a. (答える)

3-5

遊ぶ	lèŋ	音楽	phlèŋ
聞く	sdap	歌	comliən
歌う	criən	物語	ruwəŋ

- a. あなたはお酒を飲むのですか。
 b. いいえ、お酒を飲むのではありません。薬を飲むのです。

3-6

- a. あなたがお酒を飲むのですか。
 b. いいえ、私が飲むではありません。お腹の虫が飲むのです。

3-7

起きる	kraok	戸	tvèe
寝る	deek	窓	boŋ [?] uoc
開ける	baek	手	dai
閉める	bət	足	cèeŋ
泣く	jòm	衣服	somliək bompèək
笑う	saec	清潔な	s [?] aat
行く	tèw	汚れている	krookhvøk
来る	mòok	寒い	ròŋjèe
待つ	cam	涼しい	troocèək
立つ	chòo	冷めたい	troocèək
坐る	[?] oŋkui	熱い・暑い	kdaw
洗う	lèeŋ	温かい・暖かい	

- a. 彼方はもう御飯を食べましたか。
 b. いいえ、まだ食べていません。まだ宿題をしています。

3-8

誰	nèək naa	どんな	yaan dooc mdac
何	[?] evei	遠い	chŋaai
学校	saalaa riən	近い	cwt
大学	mòohaavitjèelai	新しい	thmei
家	phtèeh	古い	cah
部屋	bontòp	易しい	sruol
自動車	laan	難しい	piibaak

- a. (疑問詞を使って質問する)
 b. (答える)

第四課

タイ	siem	です	cèe
タイ	thai	ではない	mun mɛɛn...tèe
犬	chkae	そうです	nuŋ haɛi
お菓子	nòm	そうではない	mun mɛɛn tèe
日本	capon	～も	koɔ...(dae)
先生	kruu	そして	haɛi
生徒	(koon)səh	の	ròbɔh
学生	niset	の	?aa
厚い	krah	と	nuŋ
薄い	sdaɛŋ	どの	naa muoi
～さん	lòok srei	どの	muoi naa
～さん	lòok	これ	muoi nih
～さん	nèeŋ	あれ、それ	muoi nuh
それでは	?onçɛŋ	しかし	pontae

4-1

先生	kruu	写真	ruup thoɔt
生徒	səh, niset	寺	voet
家族	kruosaa	庭	suon
指輪	ceŋcien	手紙	sombot
名前	chmwòh	舟	tuuk
机	tok	教える	boŋrien
椅子	kaw?ei	買う	tɛp
戸棚	tuu	売る	lwòk
兄弟	boŋ	使う	praɛ
弟妹	p?oon	書く	sɔɔsee

- a. これは猫の絵ですか。
 b. いいえ、違います。虎の絵です。

4-2

- a. これはあなたのお菓子ですか。
- b. そうです。あれも私のです。
- a. では、それもあなたのですか。
- b. いいえ、それは私ではありません。

4-3

- a. 猫が好きなのは誰ですか。
- b. Aさんです。

4-4

- a. あなたが好きなお菓子はどれですか。
- b. これです。

第五課

です	kum	どのかた (男性)	lòok naa
価格は～だ	thlai	どのかた (女性)	lòok srəi naa
有る	mèen	いくつ	ponmaan
取る	jòok	全部	tèəŋ ?əh
与える	?aci	半分	konlah
～を下さい	som	名前	chmwòh
～して下さい	phəŋ	男	proh
～してもいいですか	baan tèe	水	tuk
では～は?	coh...vun	コップ	kaew
それでは	?əncəŋ	りんご	paom
～と～	num	蜜柑	krooc
第～	tii-	バナナ	ceek
～先生 (男性)	lòok kruu-	八月	(khae)seihaa
～先生 (女性)	nèək kruu-	月曜日	(thjai)can
～年	chnam	今日	thjai nih
～月	khae	昨日	msəl mən
～日	thjai	明日	s?aek
～時	maŋ	朝	pruk
～円	yen	夜	jòp
～キログラム	kiiloo	今	?əiləw(nih)
冷たい	trəccèək		

5-1

紐	khsae	バイナッブル	mnəəh
ランプ	cəŋkien	バナナ	ceek
油	preen	米	?əŋkoo
蜜柑	krooc	塩	?əmbel
パパイヤ	lhəŋ	砂糖	skoo

- a. 私はランプを買った。
 b. 私が買ったランプはこのランプです。

5-2

- a. あなたが買ったバナナはどれですか。
b. (答える)

5-3

- a. (買い手になる)
b. (売り手になる)

5-4

年	chnam	朝	pruk
月	khæ	夜	jòp
週	ʔaatwt	午後	ròosiəl
日	thɣai	夕方	lɲèc
時	maoŋ	今日	thɣai nih
分	nèetii	明日	sʔæk
秒	viʔnèetii	昨日	msəl mən

- a. (日付、時間、等について質問する)
b. (答える)

第六課

何	ʔəvəi	ここ	tii nih
誰	nɛək naa	どちら	ʔae naa
場所	konlaeŋ	そちら	ʔae nuh
市	kroŋ	こちら	nih
通り	thnɔl	前	muk
ブンペン	phnòm pèn	上	lèe
朝鮮	kooree	下	kraom
大学	mòohaavitJèəlai	今	ʔəiləw(nih)
図書室	pannaalai	一人	mnɛək
トイレ	boŋkwòn	知る	dəŋ
トイレ・風呂場	bontòp tuk	勉強する	rien
部屋	bontòp	在る	nèw
机	tok	有る	mèen
階	coen	試験する	proolooŋ
兄弟	booŋ	第～	tii-
弟妹	pʔoon	～で	nèw-
猫	chmaa	お金	lui

6-1

場所	konlaeŋ	川	twònlèe
どこ	konlaeŋ naa	川	stunŋ
どこ	ʔae naa	側	khaaŋ
国	srok, prootèeh	右	sdam
県	khaet	左	chveeŋ
郡	srok	上	lèe
村	khòm	下	kraom
部落	phuum	中	knəŋ
市	kroŋ	外	kraw
道路	thnɔl, phlèw	真中	kondaal
海	saʔmot	前	muk
空	mèek	後	kraoi
山	phnòm		

- a. (地名を尋ねる)
- b. (答える)

6-2

- a. (所在を尋ねる)
- b. (答える)

6-3

- a. (存在物を尋ねる)
- b. (答える)

第七課

学校	saalaa riən	彼	koət
大学	mòohaavitjèelai	人々	kèe
国	srok	易しい	sruol
日本	capon	行く	tèw
父	ʔəwpuk	来る	mòck
時計	nèelikaa	出る	ceŋ
蜜柑	krooc	入る	cool
魚	trəi	入れる	bəŋcool
市場	phsaa	教える	bəŋriən
金	lui	与える	ʔaoi
ポケット	haopaw	送る	phnaə
黒板	kdaa-khiən	書く	səʔsee
字	ʔaksəʔ	読む	ʔaan
中	knoŋ	生まれる	kaet
外	kraw	買う	tən
上	lèə	言う	niijèai
後	kraoi	告げる	prap
年	chnam	聞える	luu
去年	chnam tèw	～に（過去）	pīi
昨日	(pīi)mseŋ məŋ	～するつもり	nunŋ-
明日	sʔaek	～しなければならない	trew-
いつ	ʔəŋkaal	～と	thaa
いつ	pīi ʔəŋkaal		

7-1

行く	tèw	下りる	coh
来る	mòck	上がる	laəŋ
帰る	troolop	到着する	dol
入る	cool	去る	caak
出る	ceŋ	自転車	kəŋ
乗る	cih	車	ròtèh

- a. どこに行く。
b. (答える)

7-2

与える	ʔaoi	送る	phɲæ
与える	cuun	置く	dak
与える	thvaai	入れる	bɔŋcool
教える	bɔŋriən		

- a. 誰にタイ語を教えたか。
b. (答える)

7-3

- a. 何を彼に教えたか。
b. (答える)

7-4

- a. (「いつ」を使って尋ねる)
b. (答える)

7-5

- a. (「～のために来る／行く」を使って質問する)
b. (答える)

7-6

～だから prwòh 何故 prwòh ʔevei

- a. 何故カンボジア語を勉強するのか。
b. 何故ならば～だから。

7-7

～と	thaa	言う	niijèei
質問する	suo	告げる	prap
答える	chlaei	叱る	bontòoh

知る	deŋ.	ほめる	soosae
わかる	ɟwòɭ	心配する	pruoi cət
思う	nuk	聞える	lunu
考える	kut	呼ぶ	haw
推測する	smaan	叫ぶ	sraek
期待する	soŋkhum	何と（言ったか）	(thaa)mac

- a. (引用の「と」を使って尋ねる)
- b. (答える)

第八課

山	phnòm	住んでいる	nèw
映画	kon	太っている	thoət
飯	baai	痩せている	skòom
菓子	nòm	晴れている	sroolah
タバコ	baarei	曲がっている	viəc
汽車	ròotèh phlèəŋ	暑い	kdaw
型	baep	綺麗な	l'oo
家	phtɛəh	清潔な	s'aat
妹	p'oon sreɪ	大変	nah
お母さん	mae	ちょっと	bontəc
道	phlɛw	更に	tiət
空	mèek	どうだ	məc
紙	kròodaah	しかし	pontae
文法	vèi,jèekoo	多分	proohaɛl cèə
学校	saalaa riən	～のようだ	baep...mèəl tɛw
シャツ	'aaw	どうぞ～	'ɔŋcəən -
ズボン	khao	た(完了)	haɛi
皿	caan	(将来)	nuŋ
獲得する	baan	～中	kompun -
思う	kut	未だ～でない	mun toən...tèe
買う	tèn	未だ	- nèw laɛi
無い	kmèən	未だ	nèw -
建てる	sɔŋ	未だ	nèw tae -
寝る	deek	～しそう	hiɛp nuŋ -
起きる	kraok	～したばかり	tèəp nuŋ -
到着する	dol	～したことがある	daɛl -
洗う	lèəŋ	～しなさい	- tɛw
洗濯する	baok	～しなさい	- coh
帰る	troolɔp	～しなさい	coo -
質問する	suo	～して下さい	som -
探す	ròok	～もして下さい	- phooŋ
たすける	cuoi	～させて下さい	som -

禁止する	haam	～するな	kom -
吸う (タバコ)	cwòk	～してもいいか	- baan tèe
昨日	(pii)msəl mən	～しよう	- rɯu jə̀əŋ
明日	sʔaek	～はよそう	kom - ʔəi
～と一緒に	cèə muoi -		

8-1

昨日	msəl mən	先月	khæe mun
今日	thɯai nih	今月	khæe nih
明日	sʔaek	来月	khæe kraoi
先週	ʔaatɯt mun	昨年	chnam mun
今週	ʔaatɯt nih	今年	chnam nih
来週	ʔaatɯt kraoi	来年	chnam kraoi
どの	naa		

- a. (上の語を使って質問する)
 b. (答える)

8-2

- a. もう御飯はすみましたか。
 b. いいえ、まだです。～。

8-3

- a. お姉さんはもう起きましたか。
 b. いいえ、まだ寝ています。

8-4

いつ pii ʔɔŋkaal ～の時 pèel -

- a. あなたは、いつその本を読みましたか。
 b. カンボジア語を勉強している時に読みました。

8-5

- a. (質問する)
- b. (「多分～でしょう」を使って答える)

8-6

～しなければならない trew - ～しなくてもよい mun bac -
～すべきだ kuo 何故ならば prwòh -

- a. (命令、お願い、禁止をする)
- b. (「何故か」と尋ねる)
- a. (理由を説明する)

第九課

机	tok	教える	boŋrien
学生	niŋet	習う	rien
外国	booròotèeh	答える	chlæi
人	cwòn	匹敵する	smae
～人	cwòn cèet -	達する	dol
人々	kèe	寝る	deek
クラス	thnak	眠る	lwòk
女性	srei	入れる	dak
子供	kmeerŋ	着る	pèæk
塩	?ombel	中止する	lèerŋ
砂糖	skoo	走る	rwòt
シャツ	?aaw	たくさん	craen
どんな	jaerŋ dooc mdac	少し	bontec
どちら	naa	全部(尽して)	boŋ?oh
大きい	thom	最も	boŋphot
小さい	tooc	互いに	knèe
新しい	thmæi	同じぐらゐに	proohaerl, pon
暑い	kdaw	しかし	pontae
おいしい	chŋŋar	そして	haei
甘い	ph?aem	～よりも	cèerŋ -
楽しい	sroonok	全然～でない	mun - soh
易しい	sruol	あまり～でない	mun sœw - tèe
難しい	piilbaak	～中	pèn -
良い	l?oo	(の)よう	jaerŋ -
美しい	l?oo	～したい	coŋ -
有能な	puukae	毎～	roel -
痩せている	skòom	ますます～になる	kan tae -
高い	khpwòh	～くなる	laerŋ -
同じ	dooc	～なくななる	lèerŋ -
速い	luen	～をひきおこす	noem ?aoi -
早い	chap		

9-1

厚い	krah	明るい	phluu
薄い	sdaen	暗い	ndonwt
強い	khlan	長い	veen
弱い	khsaoi	短い	khlei
高い	khpwòh	高価な	thlai
低い	tèep	安い	thaok
多い	craen	新しい	thmei
少ない	tac	古い	cah

- a. これとあれとではどちらの方がおいしいですか。
 b. あれです。

9-2

～の中で bondaa -

- a. このクラスの中で誰が一番綺麗ですか。
 b. 私です。

9-3

- a. このお菓子はおいしい。
 b. (意味を日本語で)

9-4

- a. 物が高くなる。
 b. しかし給料は高くない。

第十課

生まれる	kaet	中	knorj
書く	soosee	上	lèe
死ぬ	slap	午後	ròosiəl
買う	təp	夜	jòp
居る	nèw	遠い	chŋaai
叩く	vèei, vai	昨～	- məp
送る	phnae	あと～	- tiet
会う	cuop	一緒に	cèe muoi knèe
ぶつかる	twòŋkèc	互いに	knèe
結婚する	riep kaa	～で (場所)	nèw
愛する	sroolan	(道具)	numj
黒板	kdaa khien	(材料)	numj
字	?aksso	(～を使って)	jòok -
年齢	?aayu	(材料)	pii
鉛筆	khmaw dai	(原料)	pii
手紙	sombot	(原料)	?ompïi
木材	chèe	(原料)	daoi
バター	bee	(乗物)	daoi
牛	kòo	(原因、理由)	daoi
乳	doh	(乗物、手段)	taam
水	tuk	(依りどころ)	taam
鞭	ròmppoet	～と (名詞と)	numj -
飛行機	ywòn hoh	(共に)	cèe muoi -
飛行機	koopal hoh	(互いに)	cèe muoi -
船	koopal	(対象)	numj
癌	mòchaariik	～から (始点)	pii
病気	còmŋuun	(原料)	?ompïi
父	?ewpuk	(原料)	pii
時計	nèelikaa	～まで	dol
壁	cèncèeŋ	(距離)	tèw
バス	laan chnuol	～から～までずっと	taŋ pii -ròohoot dol
階段	cwòndaè	～と～との間	canloh - numj -

紙	krɔɔdaah		
キロメートル	kiiloomaet	～才	chnam

10-1

生まれる	kaet	聞く	sdap
死ぬ	slap	聞える	luu
会う	cuop	見る	məəl
別れる	lèə	見える	khèəp
寝る	deek, kèəŋ	転ぶ	duol

- a. あなたはどこで転びましたか。
 b. 学校の前です。

10-2

ハンカチ	konŋaen dai	口	məət
目	phnèək	歯	thmèn
涙	tuk phnèək	拭く	cuut
汗	nèəh	蹴る	toət
手	dai	撫でる	?ɔŋ?ael
足	cèəŋ	歩く	daə

- a. あなたは何で汗を拭きますか。
 b. ハンカチです。

10-3

- a. 彼はいつ日本に来ますか。
 b. あと一週間で来ます。

10-4

- a. (「と」を使った文で質問する)
 b. (答える)

10-5

- a. AとBとは互いに愛し合っている。
- b. (日本語に)

10-6

- a. (「から」や「まで」を使った文で質問する)
- b. (答える)

第十一課

何	?əvəi	好きだ	cool cət
いつ	pèel naa	欲しい	cɔŋ baan
家	phtɛ̃h	～したい	cɔŋ -
声	somleɛŋ	～してもよい	- koo baan
顔	muk	大きい	thom
匂い	klən	丸い	muul
花	phkaa	いい (匂い)	krɔɔʔoop
ビン	doɔp	長い	vɛ̃ɛŋ
雨	phliɛŋ	聞える	lɔm
映画	kon	見える	khèɛŋ
映画館	ròoŋ phèep jwòn	倒れる	duol
自動車	rwòt jwòn	落ちる	thlɛ̃ək
髪	sok	愛する	srooləŋ

11-1

頭	kbaal	痛い	chuu
背中	khnoɔŋ	丸い	muul
身体	khluon	強い	khlaŋ
膝	cwòŋkwòŋ	弱い	khsaɔi
胸	truuŋ		

- a. Aさんは目が大きい。
 b. だけど、Bさんの方がもっと大きい。

11-2

- a. 私がいつもケーキを食べるのはここです。
 b. 私はあそこです。

11-3

何	?əvəi	いつ	pèel naa
誰	nɛ̃ək naa	どう	jaan dooc mdac
どこ	konlaeŋ naa	～も	koo

- a. (上の語を使って、疑問文を作る)
- b. (答える)

11-4

- a. (11-3 の単語を使って疑問文でない文を作る)
- b. (日本語に)

第十二課

顔	muk'	起きる	kraok
齒	thmèn	洗う	lòp
魚	trəi	磨く	doh
米	ʔoŋkoo	焼く	ʔaŋ
靴	kaataap	歩く	dae
錠	sao	売る	lwòk
蜜柑	crooc	買う	tèn
コーヒー	kaafee	見える	khèən
宿題	kəc kaa	逃げていく	rwòt cəp
金	lui	走る	rwòt
母	mdaai	捕える	cap
物	ʔəivan	取る	jòok
石	thmòo	手に持つ	kan
ねずみ	kondao	置く	tuk
そうして	haəi	メモする	kət
～から	pii prwòh	(鍵を)かける	cak
～と	thaa -	知る	dəŋ
～か	tae	送る	phɯəe
～しないで	daoi mun -	教える	bəŋriən
～しておく	- tuk	寝る	deek
～してみる	- (lòo)mèəl	眠る	lwòk
～できる	- bəan	会う	cuop
～できる	- ruoc	話す	nijèəi
～できる	- kaət	持ち上げる	lèək
～できる	cɛh -	有能な	puukae
～せねばならぬ	trew -	はつきりな	cbah
～しても構わぬ	koo mun ʔəi dae	速い	lwən
一生懸命～する	khom -	あまりにも	- pèek
毎～	roel -	未だ	mun tən - tèe
昨～	- mep	～時間	- maon

12-1

- a. (「VしてVする」の文を作る)
- b. (意味を言う)

12-2

- a. あなたはこの本を読んだことがありますか。
- b. ありません。
- a. ためしに読んでみなさい。おもしろいから。

12-3

切る	kat	切れる	dac
完成する	srae	終る	cop
くつつく	coep		

- a. (「V + 否定 + V」の文をつくる)
- b. (日本語に)

12-4

- a. あなたはカンボジア語が話せますか。
- b. いいえ、未だ話せません。あと二週間すれば話せるようになると
思います。

第十三課

命令する	bɔŋcèe	政府	rɔətthaphibaal
倒れる	duol	父	ʔəwpuk
死ぬ	slap	母	mdai
殺す	sɔmlap	ビン	dɔɔp
落とす	tòmlèək	水牛	krɔɔbɛi
落ちる	thlèək	自分	khluon
洗う	lèeŋ	ハンカチ	konsaerŋ dai
割れる	baek	皿	caan
アイロンをかける ʔut		妹	pʔoon srɛi
焦げる	khlaoc	薬	thnam
叩く	vèeɪ, vai	自転車	koŋ
泣く	jòm	手紙	sombot
貯める	sonsom	孤児	komprèe
(病気が) なおる cèe		友人	mut
乗る	cih	しかし	pontae
試験を受ける	prɔɔlɔɔŋ	～させる	ʔaoi
合格する	prɔɔlɔɔŋ coəp	～させる	thvèe ʔaoi
ほめる	sɔɔsae	～させる	thvèe
叱る	cèe	～させる	noem ʔaoi
なる	tèw cèe	～するために	daəmbei
暗い	ŋòŋmut	～される	trɛw
早い	chap		
秘密の	somjat		

13-1

落ちる	thlèək	割れる	baek
壊れる	khooç		

- a. 皿を割った。(故意でなく)
 b. (日本語に)

13-2

命令する	boŋkœp	告げる	prap
強いる	boŋkhom	隠す	lèək

- a. 何故Aさんはクメール語を勉強していますか。
- b. お父さんが命令して習わせているのです。

13-3

- a. 何故彼はAと結婚したのですか。
- b. 彼女がBと結婚したことが彼にAと結婚させたのです。

13-4

- a. 何故あなたはクメール語を習っているのですか。
- b. カンボジアに行くためです。

付 録

数詞

1	muoi	21	mphèi muoi
2	pii	22	mphèi pii
3	bèi	23	mphèi bèi
4	buon	30	saamsəp
5	pram	31	saamsəp muoi
6	pram muoi	32	saamsəp pii
7	pram pii	40	saesəp
	prampul	50	haasəp
8	pram bèi	60	hoksəp
9	pram buon	70	cətəp
10	dəp	80	paetəp
11	dəp muoi	90	kawəp
	muoi dəndəp	100	(muoi)rə̀oi
12	dəp pii	101	muoi rə̀oi muoi
	pii dəndəp	102	muoi rə̀oi pii
13	dəp bèi	110	muoi rə̀oi dəp
	bèi dəndəp	111	muoi rə̀oi dəp muoi
14	dəp buon		muoi rə̀oi muoi dəndəp
	buon dəndəp	112	muoi rə̀oi dəp pii
15	dəp pram		muoi rə̀oi pii dəndəp
	pram dəndəp	200	pii rə̀oi
16	dəp pram muoi	201	pii rə̀oi muoi
	pram muoi dəndəp	210	pii rə̀oi dəp
17	dəp pram pii	1,000	muoi pəen
	dəp prampul	2,000	pii pəen
	pram pii dəndəp	10,000	muoi məen
	prampul dəndəp	20,000	pii məen

18	dop pram bei	100,000	muoi saen
	pram bei dōndōp	200,000	pii saen
19	dop pram buon	1,000,000	muoi lèan
	pram buon dōndōp	2,000,000	pii lèan
20	mphèi	10,000,000	muoi kaot

曜日

月曜日	(thjai)can	金曜日	sok
火曜日	ʔɔŋkèə	土曜日	saw
水曜日	put	日曜日	ʔaatut
木曜日	pròchəəh		

月名

一月	mèəʔkaʔraa	七月	kakkaʔdaa
二月	kompheəʔ	八月	səihaa
三月	miinaa	九月	kaŋnaa
四月	meesaa	十月	toʔlaa
五月	ʔuʔsaʔphèə	十一月	vicchekaa
六月	kiʔthoʔnaa	十二月	thnuu

- 終り -

単語リスト

あいする(愛)	sɔɔlaɲ	ပြေစရာ
(~と~との)あいだに(間)	cənləh ~ nɯŋ ~	တၢ်ဒွာ: - ဝိဒ် -
アイロンをかける	'ut	မိုက်
あう(会)	cuop	ជួប
あえて~する(敢)	hɛən	ហ៊ាន
あがる(上)	laŋ	ឡើង
あかるい(明)	phlɯw	ភ្លឺ
あける(開)	baək	បើក
あさ(朝)	pruək	ព្រឹក
あし(足)	cəŋ	ជើង
あした(明日)	s'aek	ស្អែក
あせ(汗)	ŋəəh	ញើស
あそぶ(遊)	leəŋ	លេង
あたたかい(温)	'un	ឧណ្ហ
あたま(頭)	kbaal	ក្បាល
あたえる(与)	'aoi	ឲ្យ
	cuun	ជូន
	thvaai	ថ្វាយ
あたらしい(新)	thməi	ថ្មី
あつい(暑、熱)	kdaw	ក្តៅ
あつい(厚)	krah	ក្រាស់
あと(後)	kraoi	ក្រោយ

あと～	～ tiat	- 19 គី
あなた	neak	អ្នក
	look	លោក
	look srəi	លោក ស្រី
	neəŋ	នាង
あぶら(油)	preeŋ	ប្រេង
あまい(甘)	ph'aem	ផ្អែម
あまり～でない	mwn saw ~ təc	មិនសូវ - 19
あまりにも	peek	ពេក
あめ(雨)	phliəŋ	ភ្លៀង
あらう(洗)	lèəŋ	លាង
(顔を)	lòp	លុប
ある(有)	mèən	មាន
ある(在)	nəw	នៅ
あるく(歩)	dao	ដើរ
あれ	nuh	នោះ
	muoi nuh	មួយនោះ
いい(良)	lɔw	ល្អ
いい(匂)	krɔw'oop	ក្រអូប
(～も)いい	～ kwɔ baan	- ក៏បាន
(～も)いいですが	～ baan təc	- បាន19
いいえ	təc	19
いえ(家)	phtəəh	ផ្ទះ
いく(行)	təw	ទៅ
いくつ	ponmaan	ប៉ុន្មាន

いし(石)	thmɔɔ	ថ្ម
いす(椅子)	kaw'ɔi	តុ កៅស៊ូ
いたい(痛)	chuwu	ឈឺ
いちば(市場)	phsaa	ផ្សារ
いつ	(pii)'ɔŋkaal	(ពី) អង្គការ
	peel naa	ពេលណា
いっしょうけんめい~するkhom ~		ទំ
いっしょに	cèa muoi knèa	ជាមួយគ្នា
(と)いっしょに	cèa muoi ~	ជាមួយ -
いぬ(犬)	chkae	ឆ្កែ
いふく(衣服)	səmliək bəmpɛək	សំលៀកបំពាក់
いま(今)	'ɔiləw (nih)	ឥឡូវ (នេះ)
いもうと(妹)	p'oŋ srəi	ប្អូនស្រី
いる(居)	nəw	នៅ
いれる(入)	bəŋcool	បញ្ចូល
	dak	ដាក់
(~しよ)う	ruwu jəwəŋ	ប្តូរយ៉ាង
うえ(上)	lɔə	លើ
うし(牛)	kòo	តោ
うすい(薄)	sdaəŋ	ស្តើស
うた(歌)	cəmliəŋ	ចម្រៀម
うたう(歌)	criəŋ	ច្រៀម
うつくしい(美)	l'ɔw	ល្អ
うま(馬)	sch	សេះ
うまれる(生)	kaət	កើត

うみ(海)	sa'mot	សមុទ្រ
うる(売)	lwək	លក់
えいが(映画)	kon	កុន
えいがかん(映画館)	ròoŋ pʰeəpjwàn	រោងភាពយន្ត
えん(円)	jen	យ៉េន
えんぴつ(鉛筆)	khmaw dai	ខ្សែដៃ
おいしい(美味)	chŋaŋ	ឆ្ងាញ់
おおい(多)	craən	ច្រើន
おおきい(大)	thom	ធំ
おかあさん(母)	mae	ម៉ែ
おきる(起)	kraok	ក្រោក
おく(置)	tuk	ទុក
	dak	ដាក់
(~して)おく	~tuk	- ទុក
おくる(送)	phŋaə	ផ្ញើ
おこる(怒)	khəŋ	ទើង
おしえる(教)	boŋriən	បង្រៀន
おそれる(恐)	khlaac	ខ្លាច
おちる(落)	thlɛək	ធ្លាក់
おっと(夫)	pdəi	ប្តី
おとこ(男)	proh	ប្រុស
おとす(落)	tomlɛək	ទំលាក់
おとなしい	sloot	ស្ងួត
おなじ(同)	dooc	ដូច
おなじくらいに	prochael	ប្រហែល

	pon	ပုံ
おもう(思)	kut	စိတ်
	nuk	ခွဲ
おりる(下)	coh	ဝင်
おわる(終)	cəp	စប់
おんがく(音楽)	phlɛŋ	ဂန္ထဝင်
おんな(女)	srəi	မိန်းမ
~か	~ ruw tɛc	- ဟုတ်
	~ ruw	- ဟု
	~ tɛc	- မှား
	~ ruw nəw	- ဟုတ်အောင်
~か(どうか)	taə ~	မိန်းမ
かい(階)	cəən	တန်း
がいこく(外国)	bəəwətɛh	ပြင်ပ
かいだん(階段)	cwəndaə	တန်းတန်း
かう(銅)	cɛpɔm	တံဆိပ်
かう(買)	tɛp	ဝယ်
かえる(帰)	trəəlp	ပြန်
かお(顔)	muk	မျက်နှာ
かかくは~だ(価格)	thlai	ဈေး
かく(書)	swəsee	စာအုပ်
かくす(隠)	lɛək	လျှောက်
かくせい(学生)	nissət	ကျောင်းသား
かくとくする(獲得)	baan	ရရှိ
~かげつ(ヵ月)	~khae	- လ

かける(鍵を)	cak	ចាក
かし(菓子)	nòm	នំ
かぞく(家族)	kruosaa	គ្រួសារ
かた(型)	baep	បែប
がっこう(学校)	saalaa riən	សាលារៀន
かのじょ(彼女)	kwət	ភាគី
	vəə	វា
かばん(鞆)	kaataap	កាតាប
かべ(壁)	cèpəcəŋ	ជញ្ជាំង
(~ても)かまわぬ	~ kwə baan dae	- ក៏បានដែរ
かみ(紙)	krwədaah	ក្រដាស
かみ(髪)	sək	សក់
~から(始点、原料)	pii ~	ពី -
(原料)	'əmpii ~	អំពី -
(~だ)から	(pii)prwəh ~	(ពី)ព្រោះ -
~から~までずっと	taŋ pii ~ rəəhoot dəl	តាំងពី - រហូតដល់ -
からだ(身体)	khluon	ខ្លួន
かれ(彼)	kwət	គាត់
	vəə	វា
かわ(川)	twənlée	ទន្លេ
	stuwŋ	ស្ទឹង
がわ(欄)	khaaŋ	ទាស
がん(癌)	məəhaariik	មហារីក
かんがえる(考)	kwət	គិត
かんせいする(完成)	srac	ស្រេច

カンボジア	khmae	ខ្មែរ
きく(聞)	sdap	ស្តាប់
きこえる(聞)	luu	ឮ
きしゃ(汽車)	ròotèeh phlèəŋ	រទេះភ្លើង
きたいする(期待)	səŋkhum	សង្ឃឹម
きのう(昨日)	msəl məŋ	ម្សិលមិញ
きょう(今日)	thŋai nih	ថ្ងៃនេះ
きょうかしょ(教科書)	siəwphəw rian	សៀវភៅរៀន
きょうだい(兄姉)	bəwŋ	ប្អូន
(弟妹)	p'oon	ប្អូន
きょねん(去年)	chnam təw	ឆ្នាំទៅ
きらう(様)	s'əp	ស្រី
きる(着)	pək	ពាក់
きる(切)	kat	កាត់
きれいな(奇麗)	fəw	ល្អ
きる(断)	dac	ដាច់
キログラム	kiiloo (kraam)	គីឡូ(ក្រាម)
キロメートル	kiloomaet	គីឡូម៉ែត្រ
きんしする(禁止)	haam	ហាម
くう(食)	sii	ស៊ី
くすり(薬)	thnam	ថ្នាំ
(~させて)ください	som~	សុំ -
(~して)ください	som~	សុំ -
	~ phəwŋ	- ផ្ទុក
(~を)ください	som~	សុំ -

くち(口)	mcət	មាត់
くつ(靴)	sbaek cəəŋ	ស្បែកជើង
くつした(靴下)	sraom cəəŋ	ស្រោមជើង
くつつく(付)	cəəp	ជាប់
くに(国)	srok	ស្រុក
	prəətèeh	ប្រទេស
クメール	khmae	ខ្មែរ
くらい(暗)	ŋəwŋut	ងឹត
クラス	thnak	ថ្នាក់
くる(来)	məək	មក
くるま(車)	rəətèh	រទេះ
くろい(黒)	khmaw	ខ្មៅ
くん(郡)	srok	ស្រុក
けっこんする(結婚)	riəp kaa	រៀបការ
げつようび(月曜日)	thŋai can	ថ្ងៃចន្ទ
ける(蹴)	tcət	ទាត់
けん(県)	khaet	ខេត្ត, ខេត្ត
げんご(言語)	phəəsaə	ភាសា
こ(子)	koon	កូន
こうかくする(合格)	prəwəwŋ cəəp	ប្រឡងជាប់
こうかな(高価)	thlai	ថ្លៃ
こえ(声)	səmleəŋ	សម្លេង
コーヒー	kaafce	កាហ្វេ
こくばん(黒板)	kdaə khian	ក្ដារខ្មៅ
こげる(焦)	khlaoc	ខ្ចាច

ここ(此処)	tii nih	ទីនេះ
ここ(午後)	ròosiá	រយៈកាល
こじ(孤児)	kompriə	ក្រុំពា
こたえる(答)	chlaəi	ឆ្លើយ
こちら	nih	នេះ
コップ	kaew	កែវ
(~した)ことがある	dael~	ដែល -
とし(今年)	chnam nih	ឆ្នាំនេះ
こども(子供)	kmeeng	ក្មេង
このむ(好)	cool cət	ចូលចិត្ត
こめ(米)	'əŋkəw	អង្ករ
これ	nih	នេះ
	muoi nih	មួយនេះ
ころす(殺)	səmlap	សម្លាប់
ころぶ(転)	duol	ដួល
こわれる(壊)	khooc	ខូច
こんげつ(今月)	khæ nih	ខែនេះ
こんしゅう(今週)	'aatwt nih	អាទិត្យនេះ
(~)さい(歳)	chnam	ឆ្នាំ
さがす(探)	ròək	រក
さかな(魚)	trəi	ត្រី
さく~(昨)	~ məŋ	- មិញ
さくねん(昨年)	chnam təw	ឆ្នាំទៅ
さけ(酒)	sraa	ស្រា
さけぶ(叫)	sraek	ស្រែក

~させる	'aoi	๑
	thvəə	๑
	thvəə 'aoi	๑
	noəm 'aoi	๑
さとう(砂糖)	skoo	๑
さむい(寒)	rəəŋəə	๑
さら(皿)	caan	๑
さらに(更)	tiət	๑
さる(去)	caak	๑
さん(三)	bəi	๑
~さん	lòok	๑
	lòok srəi	๑
	nəəŋ	๑
サンボット	səmpwət	๑
し(市)	kroŋ	๑
じ(字)	'aksəə	๑
~じ(時)	maoŋ ~	๑
しいる(強)	bəŋkhəm	๑
しお(塩)	'əmbəl	๑
しかし	pontae	๑
しかる(叱)	bəntəəh	๑
~じかん(時間)	~ maŋ	๑
しけんする(試験)	prəəwəŋ	๑
しけんをうける(試験)	prəəwəŋ	๑
した(下)	kraom	๑

知っている(知)	skɔɔl	ស្គាល់
しつもんする(質問)	suo	សួរ
じてんしゃ(自転車)	koŋ	កង់
じどうしゃ(自動車)	laan	ឡាន
	rwət jwàn	រថយន្ត
死ぬ(死)	slap	ស្លាប់
じぶん(自分)	khluon	ខ្លួន
しめる(閉)	bat	បិទ
しゃしん(写真)	ruup thoət	រូបថត
シャツ	'aaw	អាវ
しゅう(週)	'aatuət	អាទិត្យ
~じゅう(中)	pəŋ	ពេញ
しゅくだい(宿題)	kackaa	កិច្ចការ
じょう(銃)	sao	សោ
じょせい(女性)	srəi	ស្រី
しる(知)	dəŋ	ដឹង
しろい(白)	səw	ស
~じん(人)	cwàn cəət	ជនជាតិ
しんぱいする(心配)	pruoi cət	ព្រួយចិត្ត
すいぎゅう(水牛)	krəwbai	ក្របី
すいそくする(推測)	smaan	ស្មាន
すう(タバコを)(吸)	cwək	ជក់
すきだ(好)	cool cət	ចូលចិត្ត
すくない(少)	təc	តិច
すこし(少)	bontəc	បន្តិច

すずしい(涼)	trɔccɛək	គ្រឿងក្រហម
ズボン	khao	ខោ
すわる(坐)	'ɔŋkui	អង្គុយ
すんでいる(住)	nəw	នៅ
せいけつな(清潔)	s'aat	ស្អាត
せいと(生徒)	(koon) səh	(កូន) សិស្ស
	nissət	និស្សិត
せいねん(青年)	komloh	កម្មាចារ្យ
(女子)	krɔomom	ក្រុម
せいふ(政府)	rɔəpħibaal	រដ្ឋាភិបាល
せなか(背中)	khnoəŋ	ខ្នង
せんげつ(先月)	khæ mun	ខែមុន
せんしゅう(先週)	'aatwət mun	អាទិត្យមុន
せんせい(先生)	kruu	គ្រូ
～せんせい(先生)	lòok kruu	លោកគ្រូ
	nək kruu	អ្នកគ្រូ
ぜんぜん～でない	mwn ~ səh	មិន - សោះ
せんたくする(洗濯)	baok	ពាក់
ぜんぶ(全部)	təŋ 'ɔh	ទាំងអស់
	bəŋ'ɔh	បង្អស់
(～し)そう	hiəp nuŋ ~	ហើយបន្តិច -
そうして	həi	ហើយ
そうです	nuŋ həi	ប្តឹងហើយ
そうではない	mwn mɛcn tɛə	មិនមែនទេ
そして	həi	ហើយ

そちら	'ae nuh	ហិ នា :
そと(外)	kraw	ក្រៅ
そら(空)	mèek	មេឃ
それ	nuh	នា :
	muoi nuh	មួយនា :
それでは	'oŋcəŋ	អញ្ចែង
～た	baan ~	បាន -
	～ haei	- ហើយ
タイ	thai	ថៃ
	siam	ស៊ីម
(～し)たい	cəŋ ~	ចង់ -
だい～(第)	tii ~	ទី -
だいがく(大学)	mòohaavitjaalai	មហាវិទ្យាល័យ
たいへん(大変)	nah	ណាស់
たおれる(倒)	duoi	ដួល
たかい(高)	khpwòh	ខ្ពស់
たがいに(互)	knèə	គ្នា
たくさん	craəŋ	ក្រើន
たすける(助)	cuoi	ជួយ
たつする(達)	dol	ដល់
たたく(叩)	vəai , vai	វាយ
たつ(立)	chòə	ឈរ
たてる(建)	soŋ	សង់
たのしい(楽)	srəənok	ស្រឡាត
タバコ	baarəi	បារី

たぶん(多分)	praohael cəə	ប្រហែលជា
たべる(食)	piisaa	ពិសា
	təətuoł tēən	ទទួលទាន
	nam	ញ៉ាំ
(~する)ために	daəmbəi ~	ដើម្បី
ためる(貯)	sənsəm	សន្សំ
だれ	nək naa	អ្នកណា
ちいさい(小)	tooc	តូច
ちかい(近)	cwt	ជិត
ちち(父)	'əwpuk	ឪពុក
ちち(乳)	dəh	ដោះ
ちゃ(茶)	tuək tae	ទឹកតែ
~ちゅう(中)	kəmpuŋ	កំពុង
ちゅうしする(中止)	lētŋ	លែង
ちょうせん(朝鮮)	kooree	កូរ៉េ
ちょっと(一寸)	bontəc	បន្តិច
つかまえる(捕)	cap	ចាប់
つかう(使)	praə	ប្រើ
つき(月)	khae	ខែ
つきる(尽)	'əh	អស់
つくえ(机)	tok	តុ
つくる(作)	thvəə	ធ្វើ
つける(告)	prap	ប្រាប់
つま(妻)	prəəpwəən	ប្រពន្ធ
つめたい(冷)	trəəcək	ត្រជាក់

(~する)つもり	nwŋ	ဒိမ်
つよい(強)	khlaŋ	ရှမ်း
て(手)	dai	၁၄
~で(場所、道具、材料)	nwŋ	ဒိမ်
(材料、原料)	pii	ပီ
(原料)	'wmpii	မိပ်
(原料、乗物、原因、理由)	daoi	၁၄၁
(乗物、手段、根拠)	taam	ကမ
(~を使って)	jòk	ယက
てがみ(手紙)	sombot	လံပုတ်
~できる	~ baan	- ဘမ်
	~ ruoc	- ရွတ်
	~ kaot	- ကိတ်
	cch ~	၁၀: -
~です	cèa	ဇာ
	kwu	ကွ
では~は	coh ~ vŋŋ	စး၁၅
てら(寺)	vəət	၁၅
でる(出)	ceŋ	၁၀၅
と(戸)	tvèa	၅၁၁
~と~(and)	nwŋ	ဒိမ်
~と(引用)	thaa ~	ဇာ -
(対象)	nwŋ	ဒိမ်
(共に、互いに)	cèa muoi ~	ဇာမူ၁ -
トイレ	boŋkwòn	ပွမ်

	bontop tuk	ບຸນບຸນຕຸກ
どうぞ～	'əncəəŋ ~	ໜ້າຕຸກໜ້າຕຸກ
どうだ	mæc	ເມັດ
とうちやくする(到着)	dol	ຜ່ານ
どうろ(道路)	thnol	ຜູ້
	phlɔw	ຜູ້
とおい(遠)	chŋaai	ຜູ້
とおり(通)	thnol	ຜູ້
(～の)とき(時)	pèel ~	ເຕລ -
とけい(時計)	nèolikaa	ຮາງຊຶ່ງ
どこ	'ae naa	ບ່ອນ
	konlaeŋ naa	ກ່ຽວກັບ
とし(年)	chnam	ຜູ້
としょじつ(図書室)	pannaalai	ບ່ອນຮຽນ
とだな(戸棚)	tuu	ຮູ
どちら	'ae naa	ບ່ອນ
	naa	ບ່ອນ
どの	naa	ບ່ອນ
	naa muoi	ບ່ອນຮຽນ
	muoi naa	ຮຽນບ່ອນ
とる(取)	jəək	ຍາກ
どんな	jaeŋ dooc mdac	ໜ້າຮຽນເມັດ
(～する)な	kom ~	ກີ -
ない(無)	kmèən	ກ່າວ
(～し)ない	mun ~ tce	ຍາກ - ຮຽນ

(~では)ない	muan mēcn tēc	មិនមែនទេ
(~し)ないで	daoi muan ~	ដោយមិន -
なおる(癒)	cēa	ជា
なか(中)	knog	ក្នុង
(~の)なかで(中)	bondaā ~	បណ្តា
ながい(長)	vēn	វែង
なく(泣)	jōm	យំ
(~し)なさい	~ coh	- ចុះ
	~ tōw	- ទៅ
	coo ~	ចូរ -
なぜ(何故)	prwōh 'əvəi	ព្រោះអ្វី
なぜならば(何故)	prwōh	ព្រោះ
なでる(撫)	'əŋ'ael	អង្អែល
なに(何)	'əvəi	អ្វី
なまえ(名前)	chmwōh	ឈ្មោះ
なみだ(涙)	tuak phnēek	ទឹកភ្នែក
ならう(習)	rian	រៀន
(~しなければ)ならない	traw	ត្រូវ
なる	tōw cēa	ត្រូវជា
(~く)なる	laŋ	ទ្រុឌ
(~くなく)なる	lēcŋ	វែល
なん(と言ったか)	(thaa) mac	(ថា)ម៉េច
に(過去の「時」)	pii	ពី
におい(匂)	klən	ក្លិន
にがい(苦)	lviiŋ	ល្មិន

にげていく(逃)	rwət ceŋ	ᳵ᳚᳚᳚᳚
~にち(日)	thŋai	ᳵ᳚
にほん(日本)	capon	ᳵ᳚᳚᳚
にわ(庭)	suon	ᳵ᳚᳚
ぬう(縫)	dee	ᳵ᳚᳚
ぬぐ(脱)	doh	ᳵ᳚᳚᳚
ぬすむ(盗)	luoc	ᳵ᳚᳚
ねこ(猫)	chmaa	ᳵ᳚᳚
ねずみ(鼠)	kəndao	ᳵ᳚᳚᳚᳚
ねむる(眠)	lwək	ᳵ᳚᳚
ねる(寝)	deek	ᳵ᳚᳚
	keəŋ	ᳵ᳚᳚
~ねん(年)	chnam	ᳵ᳚᳚
ねんれい(年齢)	'aaju'	ᳵ᳚᳚᳚
の	rəvəbɔh	ᳵ᳚᳚᳚
	'aa	ᳵ᳚
のむ(飲)	piisaa	ᳵ᳚᳚᳚
	təvətuoɫ tɛən	ᳵ᳚᳚᳚᳚᳚
	phək	ᳵ᳚᳚
	ŋam	ᳵ᳚᳚᳚
のる(乗)	cih	ᳵ᳚᳚᳚
は(歯)	thmɛŋ	ᳵ᳚᳚᳚᳚
はい(返事)	baat	ᳵ᳚᳚
	caah	ᳵ᳚᳚᳚
バイナッブル	mnəvəh	ᳵ᳚᳚᳚᳚

はいる(入)	cool	ចូល
(~した)ばかり	təəp nuŋ ~	ទើបនឹង -
はく(穿)	sliək	ស្រៀក
はじめる(始)	cap phdaəm	ចាប់ផ្តើម
はしょ(場所)	kənlaeŋ	កន្លែង
はしる(走)	rwət	រត់
バス	laan chnuol	ឡានឈ្មួល
バター	bəə	ប៊ែរ, បរ
はっきりな(明確)	cbah	ច្បាស់
はな(花)	phkaa	ផ្កា
はなす(話)	nijjəəi	និយាយ
バナナ	ceek	ចេក
はは(母)	mdaai	មាយា
パイヤ	lhəŋ	ល្អ
はやい(早)	chap	ឆាប់
はやい(速)	luən	លឿន
はれている(晴)	srəəlah	ស្រឡះ
ハンカチ	kənsaəŋ dai	កន្សៃដៃ
はんぶん(半分)	kənləh	កន្លះ
ひ(日)	thŋai	ថ្ងៃ
(~を)ひきおこす(惹)	noəm 'aoi ~	នាំឲ្យ
ひくい(低)	təəp	ទាប
ひこうき(飛行機)	jwən hoh	យន្តហោះ
	kəəpəl hoh	កប៉ាល់ហោះ
ひざ(膝)	cwəŋkwəŋ	ជង្គង់

ひじょうに(非常)	nah	ណាស់
はだり(左)	chveej	គ្រុន
ひってきする(匹敵)	smaa	ស្មើ
ひと(人)	mòonuh	មនុស្ស
	cwòn	ជន
ひとひと(人々)	kèe	គេ
ひとり(一人)	mncək	ម្នាក់
ひみつの(秘密)	somjat	សម្ងាត់
ひも(紐)	khsac	ខ្សែ
びょう(秒)	vi'nèatii	វិនាទី
びょうき(病気)	còmŋuww	ជំងឺ
ピン	dcəp	ដប
ふく(拭)	cuut	ជូត
ぶつかる	twòŋkèc	ទង្គិច
ふとっている(太)	thəət	ឆាត់
ふね(舟)	tuuk	ទូក
(船)	kwəpal	កប៉ាល់
フノンベン	phnòm pəp	ភ្នំពេញ
ぶらく(部落)	phuum	ភូមិ
ふるい(古)	cah	ចាស់
ふろば(風呂場)	bəntòp tuuk	បន្ទប់ទឹក
ぶん(分)	nèatii	នាទី
ぶんぼう(文法)	veijèəkəw	វេយ្យាករណ៍
(～す)べきだ	kuo ~	គួរ
へや(部屋)	bəntòp	បន្ទប់

べんきょうする(勉強)	riən	ເຮັດ
ポケット	haopaw	ເທກັດ
ほしい(欲)	coŋ baan	ຕ້ອງ
ほっする(欲)	coŋ	ຕ້ອງ
ほめる(褒)	soosaa	ສາສາ
ほん(本)	siewphəw	ເສຍໂຕ
ほんとうだ(本当)	mēn	ໃຍ
まい~(毎)	roəl ~	ກາລ -
まえ(前)	muk	ຜູ້
まがっている(曲)	viac	ເຮັດ
ますます(~になる)	kan tae ~	ກາຍໄຕ -
まだ(~でない)	muan təən ~ tē	ຍັງຄາຍ - ເຮ
まだ~(未)	~ nəw laei	- ເສຍເຮັດ
	nəw ~	ເສຍ -
	nəw tae ~	ເສຍໄຕ -
まつ(待)	cam	ຕົງ
~まで	dol ~	ຜູ້ -
	təw ~	ເສຍ -
まど(窓)	bəŋ'uoc	ບຸກ
まるい(丸)	muul	ຜູ້
まんなか(真中)	kəndaal	ກຸດກາລ
みえる(見)	khəəŋ	ເຮັດ
みがく(磨)	doh	ຜູ້
みぎ(右)	sdam	ສາ
みじかい(短)	khlai	ສັດ

みず(水)	tuk	ទឹក
みち(道)	phlɔw	ផ្លូវ
みにくい(醜)	'aakrɔk	អាក្រក់
みる(見)	məəl	មើល
(~して)みる	~ (ləɔ) məəl	- (ល) មើល
むずかしい(難)	pɪ'baak	ពិបាក
むすこ(息子)	koon proh	កូនប្រុស
むすめ(娘)	koon srəi	កូនស្រី
むち(鞭)	rɔmpɔət	វិពាត
むね(胸)	truɯŋ	ទ្រូង
むら(村)	khum	ឃុំ
め(目)	phnɛck	ភ្នែក
めいれいする(命令)	bəŋcəə	បញ្ជា
	bəŋkɔəp	បង្គាប់
めし(飯)	baai	បាយ
メモする	kət	កត់
も	kɔɔ (dae)	ក៏ (ដែរ)
もくざい(木材)	chəə	ក្រែង
もちあげる(持上)	ləək	លើក
(手に)もつ(持つ)	kan	កាន់
もつとも(最)	bəmphot	បំផុត
もの(物)	'əivan	វត្ថុ
ものがたり(物語)	ruwəŋ	រឿង
やく(筧)	'aŋ	អាំង
やさしい(易、優)	sruol	ស្រួល

やしなう(養)	cepcəm	ចំពាក់
やすい(安)	thaok	ថោក
やせている(瘦)	skwəm	ស្អាម
やま(山)	phnòm	ភ្នំ
やめる(止)	chòp	ឈប់
	lɛɲ	លែង
ゆうがた(夕方)	lɲəɔc	ល្ងាច
ゆうじん(友人)	muut	មិត្ត
ゆうのうな(有能)	puukae	ពូកែ
ゆびわ(指輪)	cepcjən	ចំព្រឺន
(~しても)よい	~ koo baan	- ក៏បាន
(~しなくても)よい	mun bac ~	មិនចាំបាច់ -
(の)ようだ	baep ~ məəl tǎw	បែប - មើលទៅ
(の)ような	yaaŋ ~	យ៉ាង -
よごれている(汚)	krəokhvək	ក្រខ្វក់
(~は)よそう	kom ~ 'ai	ក៏ - អី
よぶ(呼)	haw	ហៅ
よむ(読)	'aan	អាន
~よりも	cəəŋ ~	ជាង -
よる(夜)	jòp	យប់
よわい(弱)	khsaoi	ខ្សោយ
らいげつ(来月)	khæ kraoi	ខែក្រោយ
らいしゅう(来週)	'aatut kraoi	អាទិត្យក្រោយ
らいねん(来年)	chnam kraoi	ឆ្នាំក្រោយ
ランプ	cəŋkiəŋ	ចំភ្លើង

らんぼうな(乱暴)	kaac	ກາອ
りんご(林檎)	paom	ເຖັຍ
りょうり(料理)	'aahaa	ສາທາ
(~さ)れる	traw ~	ໄຊ້ -
れんしゅうする(練習)	hat	ທາດ
わかる(理解)	jwól	ຜົນ
わかれる(別)	lèa	ລາ
わすれる(忘)	phlèc	ເສືອ
わたし(私)	khnom	ຂູ່
わたしたち(私達)	jàəŋ	ເຜົ່າ
わらう(笑)	saac	ເສືອ
わるい(悪)	'aakrək	ສາໄຊ້
われる(割)	baek	ໄບກ
(複数)	khlah	ຂູ່
(将来)	nuŋ	ຮີ້